

សេចក្តីសង្ខេបនៃការប្រកាសស្តីពីការចាក់វ៉ាក់សាំងលើកុមារ

ការចាក់វ៉ាក់សាំង COVID-19 សម្រាប់កុមារអាយុពី ៥ ទៅ ១១ ឆ្នាំ នឹងមានចាប់ពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។ កុមារត្រូវការវ៉ាក់សាំង Pfizer (សម្រាប់កុមារ) ចំនួន ២ ដូស ជាមួយនិងដូសកម្រិតទាប និងបរិមាណតិច ដោយផ្តល់ឱ្យយ៉ាងហោចណាស់ ៨ សប្តាហ៍ដាច់ពីគ្នា។ គម្លាតពីដូសមួយ ទៅដូសមួយទៀតអាចតិចបំផុត ២១ ថ្ងៃ ប្រសិនបើចាំបាច់ (ឧទាហរណ៍៖ សម្រាប់កុមារចាប់ផ្តើមព្យាបាល immunosuppression) ។

នៅពេលទទួលវ៉ាក់សាំង COVID-19

គឺនឹកដៃលផ្តល់ការចាក់វ៉ាក់សាំងមួយចំនួនក៏អាចផ្តល់វ៉ាក់សាំងកុមារផ្សេងទៀតដូចជា MMR ផងដែរ។

វាមិនមានបញ្ហាក្នុងការចាក់វ៉ាក់សាំងច្រើនមុខក្នុងពេលតែមួយទេ។

អត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំង COVID-19

ទោះបីជាជម្ងឺ COVID-19

ជាទូទៅមានផលប៉ះពាល់តិចតួចនៅលើកុមារក៏ដោយ

កុមារមួយចំនួនក៏ធ្លាក់ខ្លួនឈឺធ្ងន់ និងត្រូវការសម្រាកព្យាបាលនៅមន្ទីរពេទ្យដែរ។

ក្នុងករណីខ្លះ ពួកគាត់អាចមានផលវិបាកដ៏កម្រ

ដែលទាមទារការថែទាំជាពិសេស និងទទួលបានផលប៉ះពាល់រយៈពេលវែង។

ដូចមនុស្សពេញវ័យដែរ កុមារដែលឆ្លង COVID-19

អាចចម្លងមេរោគទៅមនុស្សផ្សេងទៀត។

ការចាក់វ៉ាក់សាំងលើកុមារដែលមានអាយុចាប់ពី ៥ ទៅ ១១ ឆ្នាំ

ជួយការពារសមាជិកគ្រួសារដែលសុខភាពរបស់ពួកគាត់ងាយរងគ្រោះទៅនឹង

COVID-19 ដែលមិនអាចទាយទុកជាមុនបាន។

សុវត្ថិភាពនៃវ៉ាក់សាំង Pfizer

វ៉ាក់សាំង Pfizer សម្រាប់កុមារ

បានឆ្លងកាត់ការពិសោធន៍គ្លីនិកលើកុមារនៅក្រុមអាយុនេះ

និងដំណើរការយល់ព្រមយ៉ាងម៉ត់ចត់នៅក្នុងប្រទេសនូវវ៉ែលសេឡង់និងប្រទេសដ

ទៃទៀត។ ផលរំខានដែលបានរាយការណ៍គឺស្រាល មិនមានរយៈពេលយូរ

និងស្រដៀងទៅនឹងផលរំខានពីវ៉ាក់សាំងផ្សេងទៀត។

លុះត្រាតែកូនរបស់អ្នកមានប្រតិកម្មធ្ងន់ធ្ងរចំពោះការចាក់វ៉ាក់សាំង Pfizer

ពីមុន ឬសារធាតុផ្សំនៃវ៉ាក់សាំង

វ៉ាក់សាំងនេះមានសុវត្ថិភាពសម្រាប់កុមារដែលមានប្រតិកម្មជាមួយអាហារ។

ការចាក់វ៉ាក់សាំងសម្រាប់កូនរបស់អ្នក!

ការរៀបចំ

- លើកទឹកចិត្តកូនរបស់អ្នកឱ្យមានអារម្មណ៍ធ្ងន់ស្រាល។
ប្រសិនបើពួកគាត់ភ័យ សូមយកអ្វីមួយមកបន្លប់ពួកគាត់ (ឧទាហរណ៍៖
ប្រដាប់ក្មេងលេង ឬទូរស័ព្ទ)។
- ត្រូវប្រាកដថាពួកគេមានអ្វីសម្រាប់ផឹក ឬញ៉ាំ
- ឱ្យពួកគាត់ស្លៀកសម្លៀកបំពាក់ដែលងាយក្នុងការមើលនិងពិនិត្យដើមដៃ
- ប្រសិនបើកូនរបស់អ្នកធ្លាប់មានប្រតិកម្មនឹងវ៉ាក់សាំងពីមុន
សូមទាក់ទងគ្រូពេទ្យគ្រួសាររបស់អ្នកមុនពេលណាត់ជួប
ឬទីប្រឹក្សាដែលបានទទួលការបណ្តុះបណ្តាល តាមលេខទូរស័ព្ទ ០៨០០
២៨ ២៩ ២៦។
សូមប្រាប់អ្នកចាក់វ៉ាក់សាំងរបស់អ្នកផងដែរនៅកន្លែងចាក់វ៉ាក់សាំង។

- ឪពុកម្តាយ អ្នកថែទាំ ឬអាណាព្យាបាលដែលទៅជាមួយកូន ផ្តល់ការយល់ព្រមឱ្យពួកគាត់ក្នុងការទទួលយកវ៉ាក់សាំង។

ផលរំខាន

ផលរំខានទូទៅដែលកូនរបស់អ្នកអាចមានក្នុងរយៈពេលមួយ ឬពីរថ្ងៃ បន្ទាប់ពីការចាក់វ៉ាក់សាំងគឺ៖

- ឈឺដៃ និងក្រហម ឈឺចាប់ ឬហើមនៅកន្លែងចាក់ថ្នាំ
- ឈឺក្បាល
- ក្តៅខ្លួន
- ចង្កោរ (មានអារម្មណ៍ឈឺ) ក្អក ភាគ
- អស់កម្លាំង
- មិនស្រួលខ្លួនទូទៅ (មានអារម្មណ៍មិនស្រួលខ្លួន និងឈឺចុកចាប់)

ការសម្រាក

និងទទួលបានជាតិទឹកឱ្យបានច្រើននឹងជួយឱ្យកូនរបស់អ្នកជាសះស្បើយពីផលរំខានទូទៅទាំងនេះ។

ប្រតិកម្មធ្ងន់ធ្ងរដែលកម្រ និងកើតឡើងភ្លាមៗបន្ទាប់ពីការចាក់វ៉ាក់សាំងរួមមាន៖

- ពិបាកដកដង្ហើម
- ហើមមុខ និងបំពង់ក
- ចង្វាក់បេះដូងលោតញាប់
- កន្ទួលពេញរាងកាយ
- វិលមុខ និងខ្សោយ

ប្រសិនបើអ្នកសម្គាល់ឃើញថាកូនរបស់អ្នកមានរោគសញ្ញាទាំងនេះ

សូមប្រាប់ឱ្យបុគ្គលិកគ្លីនិកដឹងជាបន្ទាន់ ឬទូរស័ព្ទទៅលេខ ១១១។

ជម្ងឺ Myocarditis និង Pericarditis

មិនត្រូវបានប្រទះឃើញលើកុមារដែលមានអាយុចាប់ពី ៥ ទៅ ១១ ឆ្នាំ

នៅក្នុងការពិសោធន៍គ្លីនិកនោះទេ។ ទោះជាយ៉ាងណាក៏ដោយ

ប្រសិនបើកូនរបស់អ្នកមានរោគសញ្ញាដូចខាងក្រោមក្នុងប៉ុន្មានថ្ងៃ

ឬប៉ុន្មានសប្តាហ៍បន្ទាប់ពីការចាក់វ៉ាក់សាំង សូមទៅរកជំនួយពីគ្រូពេទ្យជាបន្ទាន់៖

- មិនស្រួលខ្លួន មានអារម្មណ៍ធ្ងន់ខ្លួន មានអារម្មណ៍តានតឹង ឬឈឺច្រូង
- ពិបាកដកដង្ហើម

- មានអារម្មណ៍ថាបេះដូងលោតញាប់
- មានអារម្មណ៍ចង់សន្លប់ ស្រាលក្បាល ឬវិលមុខ

ការចាក់វ៉ាក់សាំង

អ្នកអាចទៅជួបដោយផ្ទាល់

ឬធ្វើការណាត់ជួបដើម្បីទទួលវ៉ាក់សាំងសម្រាប់កូនរបស់អ្នកតាមរយៈ

BookMyVaccine.nz ឬទូរស័ព្ទទៅលេខ ០៨០០ ២៨ ២៩ ២៦

(ម៉ោង ៨ ព្រឹក ដល់ ៨ យប់ ៧ ថ្ងៃក្នុងមួយសប្តាហ៍)។

អ្នកបកប្រែនឹងត្រូវបានផ្តល់អោយ។

សម្រាប់កុមារពិការ

ក្រុមការងារសម្រាប់ជនពិការធ្វើការពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ ព្រឹក

ដល់ ៨ យប់។ ប្រសិនបើអ្នកមានសំណួរអំពីតម្រូវការ ឬវ៉ាក់សាំងរបស់កូនអ្នក

សូមទូរស័ព្ទទៅលេខ ០៨០០ ២៨ ២៩ ២៦ ហើយចុចលេខ ២

ផ្ញើសារដោយឥតគិតថ្លៃទៅកាន់លេខ ៨៩៨៨ ឬអ៊ីមែល

accessiblecovidvaccinations@whakarongorau.nz ។

សេចក្តីសង្ខេបនៃការប្រកាសចំពោះការចាក់ដូស ជម្រុញ

អ្នកដែលមានអាយុលើសពី ១៨ ឆ្នាំដែលបានទទួលវ៉ាក់សាំង Pfizer ដូសទី ២ កាលពី ៤ ខែមុន ឥឡូវនេះពួកគេអាចទទួលបានការចាក់ដូសជម្រុញ ឬដូសទី ៣ ។ ដោយសារតែកម្រិតអង់ទីភ័ក្ត្រ ប្រឆាំងនឹង SARS-CoV-2 ថយចុះ ជាបន្តបន្ទាប់ក្រោយពីការចាក់លើកទី ២ ឥឡូវនេះគ្រប់គ្នាត្រូវឱ្យទទួលយកដូសទី ៣ ដើម្បីបង្កើនភាពសុំ។ វានឹងជួយបង្កើនការការពារប្រឆាំងនឹងការឆ្លងមេរោគ SARS-CoV-2 កម្រិត ស្រាល ទៅមធ្យម។ ពីមុនទោះបីជាមានការណែនាំឱ្យទទួលដូសទី ៣ ប្រាំមួយខែបន្ទាប់ពីការចាក់លើកទី ២ របស់អ្នកក៏ដោយ

ឥឡូវនេះក្រសួងសុខាភិបាលបានផ្តល់អនុសាសន៍ឱ្យទទួលដូសទី ៣
 ក្រោយរយៈពេល ៤ ខែ ដើម្បីធានាថាអ្នកគ្រប់គ្នាអាចទទួលបានដូសទី ៣
 មុនដូវរងារ។

ការសិក្សានៅមន្ទីរពិសោធន៍ថ្មីៗនេះ ចំពោះករណី Omicron variant
 បានបង្ហាញថាដូសជម្រុញអាចមានប្រសិទ្ធិភាព
 ប្រឆាំងនឹងការវិវត្តទៅសភាពធ្ងន់ធ្ងរ។ ទាក់ទងនឹងជម្ងឺ myocarditis
 មានតែមួយករណីប៉ុណ្ណោះដែលត្រូវបានរាយការណ៍បន្ទាប់ពីចាក់ដូសទី៣
 ដល់មនុស្សជាង ២,៨លាននាក់នៅអ៊ីស្រាអែល។
 វាត្រូវបានណែនាំផងដែរសម្រាប់អ្នកមានគភ៌ដើម្បីទទួលដូសជម្រុញ រយៈពេល ៦
 ខែ បន្ទាប់ពី ដូសទី ២ដោយមិនគិតពីដំណាក់កាលនៃផ្ទៃពោះ។

ក្រុមមនុស្សវ័យចំណាស់នឹងទទួលបានដូសជម្រុញមុនគេ
 ព្រោះដូសនេះនឹងត្រូវចាក់ ក្នុងពេល ៤ខែ ឬច្រើនជាងនេះ
 បន្ទាប់ពីបញ្ចប់ការចាក់វ៉ាក់សាំងបឋម (បន្ទាប់ពីបញ្ចប់ដូសទី១ និង ទី២)
 ហើយចំពោះមនុស្សចាស់អង់ទីក័រងាយនឹងចុះខ្សោយ ។
 សម្រាប់អ្នកដែលមានអាយុក្រោម ១៨ ឆ្នាំ ការចាក់វ៉ាក់សាំង Covid-19 បឋម

(ដូសទី១ និង ទី២) បង្កើតភាពស្ម័គ្រចិត្ត

ហើយស្ថានភាពធ្ងន់ធ្ងរនៃជម្ងឺមិនត្រូវបានប្រទះឃើញជាញឹកញាប់ទេ ។

បច្ចុប្បន្ននេះ ដូសជម្រុញសម្រាប់មនុស្សវ័យក្មេងមិនត្រូវបានណែនាំនៅឡើយទេ ។